

របាយការណ៍
លទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈប្រចាំខែកក្កដា ឆ្នាំ២០១៦
៤៤៤៧៣៣៣

ក្នុងរយៈពេលមួយខែកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានថ្នាក់ដឹកនាំ និងគ្រប់ អង្គភាពថ្នាក់កណ្តាល និងថ្នាក់រាជធានី -ខេត្ត បានខិតខំប្រឹងប្រែងធ្វើការងារយ៉ាងម៉ឺងម៉ាតជាប្រចាំ គឺធ្វើ យ៉ាងណាឲ្យសម្រេចបានជាដំណាក់កាលៗ ទៅតាមផែនការសកម្មភាពការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៦ ដែលក្រសួងបានរៀបចំឡើងដោយអនុលោមតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជាតិក្នុងវិស័យវប្បធម៌២០១៤-២០១៨ និងគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។ ក្នុងការអនុវត្តផែនការសកម្មភាពនិងការងារវប្បធម៌និងវិចិត្រសិល្បៈខាងលើ ក្រសួងមានរចនាសម្ព័ន្ធដែលជា យន្តការធ្វើការងារ ហើយសម្រេចបាននូវលទ្ធផលដូចជម្រាបជូនខាងក្រោម ៖

១. សកម្មភាព និងលទ្ធផលការងារ ៖

១.១. សកម្មភាពថ្នាក់ដឹកនាំ ៖

សកម្មភាពក្នុងប្រទេស ៖

- ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវរដ្ឋមន្ត្រី ទទួលជួបលោកស្រី Sara Valdés Bolano ឯកអគ្គរដ្ឋទូតមិចស៊ិកូ ប្រចាំទីក្រុងហាណូយ ចូលជួបសម្តែងការគូរសម និងពិភាក្សា ការងារ នៅទីស្តីការក្រសួង
- ចាប់ពីថ្ងៃទី០៨ ដល់ ១១ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូចុះ បំពេញបេសកកម្មនៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ និងខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍវប្បធម៌តាមមូលដ្ឋាន
- ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវរដ្ឋមន្ត្រី បាន ជួបពិភាក្សាអំពីការងារពង្រឹង និងពង្រីក ទំនាក់ទំនងរវាងសិល្បៈ និងប្រពៃណីវប្បធម៌កម្ពុជា ជាមួយនឹងកម្មវិធីសិក្សារបស់មហាវិទ្យាល័យ Middlesex Community College (MCC) និង Lowell Public School (LPS)
- ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវរដ្ឋមន្ត្រី ចូលរួមជាអធិបតីក្នុង ពិធីប្រគល់អំណោយ ម៉ាស៊ីនភ្លើងជូនទៅសារមន្ទីរទូលស្តែងរបស់ស្ថានទូតអាណ្លីម៉ង់ នៅសារមន្ទីរទូលស្តែង
- ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវរដ្ឋមន្ត្រីទទួលជួបឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគូរសម និង ពិភាក្សាការងារ នៅទីស្តីការក្រសួង

- ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូចុះបំពេញបេសកកម្ម នៅខេត្តតាកែវ ដើម្បីត្រួតពិនិត្យការថែរក្សា ការពារប្រាសាទបុរាណ

១.២. សកម្មភាព និងលទ្ធផលការងារតាមអង្គភាព ៖

១.២.១ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ៖

នាយកដ្ឋានរដ្ឋបាលទូទៅ៖

- បានទទួលលិខិតចូលពីគ្រប់ស្ថាប័នចំនួន៤៨៥ច្បាប់ និងបញ្ជូនលិខិតចេញទៅគ្រប់ស្ថាប័នចំនួន ៥១២ច្បាប់។ ទន្ទឹមនេះក៏បានតាក់តែងលិខិតរដ្ឋបាលនិងលិខិតផ្សេងៗទៀតបានចំនួន២២ច្បាប់តាម បញ្ជារបស់ថ្នាក់ដឹកនាំ
- បានរៀបចំទទួលភ្ញៀវជាតិ អន្តរជាតិ និងកម្មវិធីប្រជុំផ្សេងៗបានទាន់ពេលវេលា
- ធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាលដោយបានរៀបចំ កម្លាំងសន្តិសុខ និងនគរបាលយាមកាម ប្រចាំការពេលថ្ងៃ និងយប់បានល្អប្រសើរក្នុងការថែរក្សាសុវត្ថិភាពនៅទីស្តីការក្រសួង
- បានធ្វើការបែងចែកសៀវភៅរាជកិច្ចជូនថ្នាក់ដឹកនាំតាមគោលការណ៍ប្រចាំខែ
- ការិយាល័យព័ត៌មានវិទ្យាបានបន្តដំណើរការជាធម្មតាតាមផែនការកំណត់

នាយកដ្ឋានបុគ្គលិក ៖

- បានចុះផ្សព្វផ្សាយច្បាប់ទាក់ទងការងារបុគ្គលិកនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង និង ខេត្តព្រះសីហនុ
- បានរៀបចំបញ្ជីឈ្មោះមន្ត្រីរាជការជាជនពិការចំនួន៩៧នាក់ (នារីចំនួន៣៣នាក់)
- បានធ្វើបញ្ជីឈ្មោះស្នើសុំគ្រឿងឥស្សរិយយសជូនមន្ត្រីរាជការឆ្នាំ២០១៦ ដើម្បីស្នើសុំទៅគណៈ រដ្ឋមន្ត្រី
- បានធ្វើប្រកាសទទួលស្គាល់ក្របខ័ណ្ឌចំនួន០១នាក់
- បានធ្វើប្រកាសផ្ទេរទីកន្លែងធ្វើការជូនមន្ត្រីរាជការចំនួន០២នាក់
- បានឆ្លើយតបពិនិត្យនីត្យានុកូលភាពចំនួន០២ខេត្ត
- បានធ្វើប្រកាសជូនមន្ត្រីរាជការឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្សចំនួន៦នាក់
- បានធ្វើប្រកាសឱ្យចូលបម្រើការងារជូនមន្ត្រីរាជការនៅខេត្តមណ្ឌលគិរីចំនួន១នាក់
- បានបញ្ជូលមន្ត្រីក្របខណ្ឌឆ្នាំ២០១៥ ចំនួន០៨នាក់ ចូលក្នុងតារាងបៀវត្ស
- បានបញ្ជូលមន្ត្រីតែងតាំងថ្មី ចំនួន០២នាក់ ចូលក្នុងតារាងបៀវត្ស
- បានបញ្ជូលមន្ត្រី ចំនួន០១នាក់ ចូលក្នុងតារាងបៀវត្ស ក្រោយពីព្យួរការងារ
- បានបញ្ជូលសហព័ន្ធថ្មី ចំនួន០៥នាក់ ចូលក្នុងតារាងបៀវត្ស
- បានបញ្ជូលឈ្មោះកូនរបស់មន្ត្រី ចំនួន១២នាក់ ចូលក្នុងតារាងបៀវត្ស
- បានដកមន្ត្រីផ្ទេរការងារ ចំនួន០១នាក់ មន្ត្រីព្យួរការងារ ចំនួន០១នាក់ និងមន្ត្រីលុបឈ្មោះ ចំនួន ០៤នាក់ ចេញពីតារាងបៀវត្ស
- បានធ្វើប្រកាសជូនមន្ត្រីចំនួន០១នាក់ នៃនាយកដ្ឋានសារមន្ទីរ ឱ្យទៅបន្តការសិក្សានៅសាកល វិទ្យាល័យឡុងដុន ប្រទេសអង់គ្លេស

នាយកដ្ឋាននីតិកម្ម ៖

- បានចូលរួមប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសំណើសុំគោលការណ៍ចូលជាសមាជិកសន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រកក្កកម្ម (The Patent Cooperation Treaty PCT) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៅទីស្តីការគណៈរដ្ឋមន្ត្រី
- បានចូលរួមប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីគុណភាពទឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី

នាយកដ្ឋានសម្ភារៈ និងបរិក្ខារ ៖

- បានចុះជម្រះបញ្ជីសម្ភារៈការិយាល័យរបស់នាយកដ្ឋានសារមន្ទីរ
- បានបន្តធ្វើការផ្គត់ផ្គង់សម្ភារៈការិយាល័យ និងជួសជុលសម្ភារៈការិយាល័យជូនគ្រប់បណ្តាអង្គភាព និងថ្នាក់ដឹកនាំ
- បានធ្វើការបែងចែកសម្ភារៈ និងឯកសណ្ឋានឆ្នាំជូនតាមបណ្តាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត
- បានប្រគល់-ទទួលសម្ភារៈកាប់ឆ្ការព្រៃសម្រាប់ប្រើប្រាស់
- បានលើកគម្រោងជួសជុលកែលម្អបន្ទប់អនាម័យ និងប្រព័ន្ធលូសាលាមធ្យមវិចិត្រសិល្បៈ

ការងារអង្គភាពលទ្ធកម្ម

- បានធ្វើសំណើសុំគោលការណ៍ស្តីពីការងារ ៖
 - ផ្គត់ផ្គង់ប្រេងឥន្ធនៈឆមាសទី២ ឆ្នាំ២០១៦
 - ផ្គត់ផ្គង់សម្ភារៈការិយាល័យ និងការបោះពុម្ពឆមាសទី២ ឆ្នាំ២០១៦
 - ផ្គត់ផ្គង់សម្ភារៈរោងជាង ឧបករណ៍ និងសម្ភារៈផ្សេងៗសម្រាប់ឆ្នាំសិក្សា២០១៦
 - ផ្គត់ផ្គង់សម្ភារៈបច្ចេកទេសសម្រាប់បម្រើឲ្យគម្រោងធ្វើបញ្ជីសារពើភណ្ឌបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ
 - រៀបចំប្រព័ន្ធទិន្នន័យ និងថែទាំបណ្តាញសម្រាប់ការងារចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី
- បានអនុវត្តការងារដេញថ្លៃស្តីពីការងារជួសជុលកែលម្អបន្ទប់អនាម័យ និងរៀបចំប្រព័ន្ធលូនៅសាលាមធ្យមវិចិត្រសិល្បៈ
- បានអនុវត្តការងារប្រគល់-ទទួលការងារ ៖
 - ផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក្នុងឆ្នាំ២០១៦
 - ផ្គត់ផ្គង់ឧបករណ៍ភ្លេងបុរាណក្នុងឆ្នាំ២០១៦

នាយកដ្ឋានផែនការ ស្ថិតិ និងសរុប ៖

- បានរៀបចំធ្វើរបាយការណ៍ប្រចាំខែកក្កដា និងបានផ្ញើគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធនៅតាមកាលកំណត់របស់រាជរដ្ឋាភិបាល
- បានបន្តរៀបចំតារាងតាមដានការអនុវត្តផែនការសកម្មភាពការងារវប្បធម៌ និងវិចិត្រសិល្បៈប្រចាំខែកក្កដា ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តផែនការឆ្នាំ២០១៦
- បានបន្តរៀបចំផែនការឆ្នាំ២០១៧

នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ៖

- បានចេញប្រកាស ស្តីពីការបង្កើតអង្គភាពគ្រប់គ្រងសិទ្ធិរួម
- បានចេញសេចក្តីសម្រេចការប្រគល់សិទ្ធិគ្រប់គ្រងមរតកសាសន៍បទចម្រៀងចំនួន៥៧បទដែលជាស្នាដៃលោក ស៊ិន ស៊ីសាមុត
- បានចុះបញ្ជីការពារស្នាដៃត្រូវត្រៀមចំនួន២អាល់ប៊ូម និងសុំសិទ្ធិធ្វើអាជីវកម្មលើស្នាដៃគ្មានមរតកសាសន៍ចំនួន១៨បទ
- បានទទួលថវិកាចំនួន៦២០.០០០រៀល បង់ចូលថវិការដ្ឋ

នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន ៖

បានសម្រួលបែបបទជូនថ្នាក់ដឹកនាំ មន្ត្រីជំនាញទៅចូលរួមប្រជុំ បំពេញបេសកកម្ម និងសម្តែងសិល្បៈបានចំនួន៤លើក៖ នៅប្រទេសវៀតណាម ចិន អ៊ីតាលី និងរ៉ូនដា។

សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ ៖

- បានរៀបចំសំណុំឯកសារស្នើសុំគោលការណ៍បើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការចំនួន៣វគ្គ ៖
 - វគ្គបណ្តុះបណ្តាលកិច្ចការរដ្ឋបាល និងគ្រប់គ្រង
 - វគ្គបណ្តុះបណ្តាលការងារផ្តល់សេវាលើវិស័យវប្បធម៌
 - វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងបទពិសោធន៍ការងារសម្រាប់មន្ត្រីក្របខ័ណ្ឌឆ្នាំ២០១៥។

១.២.២. អគ្គនាយកដ្ឋានមេតិកទណ្ឌ ៖

នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ ៖

ក.ការងារអភិរក្សដ្ឋានអង្គរ ៖

- បានតាមដានការរៀបចំវត្តសិល្បៈក្នុងបរិវេណអភិរក្សដ្ឋានអង្គរ
- បានបញ្ជប់រួចរាល់នូវការផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌវត្តសិល្បៈសម័យបារាំងដែលស្ដេចរួចចាប់ពីលេខ N.3953-N.3980, N.4001-N.4099, N.4100-N.4199, N.4200-N.4299, N.4306-N.4398, N.4401-N.4494, N.4505-N.4599, N.4600-N.4699, N.4700-N.4795, N.4801-N.4899,N.4900-N.4998, N.5000-N.5099, N.5100-N.5199, N.5200-N.5299, N.5300-N.5399, N.5400-N.5499, N.5500-N.5599, N.5600-N.5699, N.5700-N.5799, N.5800-N.5899, N.5900-N.5999,N.6000-N.6099, N.6106-N.6199, N.6202-N.6299, N.6341-N.6399, N.6400-N.6499, N.6500-N.6599, N.6622-N.6699, N.6700-N.6798, N.6800-N.6899, N.6900-N.6999, N.7000-N.7099,N.7100-N.7199, N.7200-N.7299, N.7300-N.7399, N.7400-N.7499, N.7500-N.7599, N.7600-N.7675, N.71241 (គ្មានលេខសំគាល់) ដើម្បីត្រៀមបោះពុម្ពជាសៀវភៅ
- បានចូលរួមអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទបាសែត ខេត្តបាត់ដំបង

ខ.ការងារស្រាវជ្រាវ និងចងក្រងឯកសារប្រវត្តិសាស្ត្រក្នុងកិច្ចការពារតំបន់ប្រាសាទ៖

បានចុះទៅពិនិត្យការដ្ឋានជួសជុលស្ថានទី៧ ខេត្តឧត្តរមានជ័យ។

គ.ការងារគ្រប់គ្រងមណីយដ្ឋានវប្បធម៌ ៖

មន្ត្រីកម្មសិក្សាចំនួន០១រូបបានចុះទៅធ្វើការអភិរក្ស និងជួសជុលប្រាសាទវត្ត នគរបាជ័យ ខេត្តកំពង់ចាម។

ឃ.ការងារជួសជុលប្រាសាទ និងសំណង់បុរាណ ៖

- បានចុះទៅទល់ទ្រប្រាសាទព្រះស្ទឹង ខេត្តព្រះវិហារ
- បានចុះទៅធ្វើប្លង់ហានិភ័យនៅប្រាសាទព្រះផ្កុល និងប្រាសាទអូរឈើទាលធំក្នុងខេត្តព្រះវិហារ
- បានកែសម្រួល និងបញ្ចប់នូវការងារគូសប្លង់បច្ចេកទេសការដ្ឋានស្ថានទី៣ ខេត្តឧត្តរមានជ័យ
- មន្ត្រីកម្មសិក្សាបានចូលរួមការងារជួសជុលប្រាសាទនាងខ្មៅ ខេត្តតាកែវ
- មន្ត្រីកម្មសិក្សា បានចុះសម្រង់ប្លង់ និងពិនិត្យខ្សែប្រាសាទភ្នំគ្រប់ ខេត្តកំពង់ចាម

ង.ការងារគ្រប់គ្រងសំណង់ប្រវត្តិសាស្ត្រ ៖

បានចូលរួមការងារអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទបាសែត ខេត្តបាត់ដំបង និងប្រាសាទវត្តនគរបាជ័យ ខេត្តកំពង់ចាម។

ច.ការងារអភិរក្សតាមបណ្តាខេត្ត៖

អភិរក្សដ្ឋានកំពង់ធំ និង ព្រះវិហារ ៖

មន្ត្រីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បាន ចូលរួមការងារជួសជុលប្រាសាទភ្នំគ្រប់ ខេត្តកំពង់ចាម និងប្រាសាទនាងខ្មៅ ខេត្តតាកែវ។

អភិរក្សដ្ឋានបាត់ដំបង បន្ទាយមានជ័យ និង ឧត្តរមានជ័យ ៖

- បានចុះទៅពិនិត្យប្រាសាទរណប
- បានធ្វើស្នាកសញ្ញាអំពីឈើចំនួន០២ស្លាក សម្រាប់ស្វាគមន៍ភ្ញៀវដែលមកទស្សនាប្រាសាទបន្ទាយឆ្មារ

ឆ.ការងារសហប្រតិបត្តិការជាមួយអន្តរជាតិ៖

- កិច្ចសហការជាមួយអង្គការ G.H.F ក្នុងការអភិរក្ស និងជួសជុលប្រាសាទ ៖
 - បានខ្ចីថយន្តស្នូចរបស់អង្គការទៅប្រើប្រាស់ នៅការដ្ឋានជួសជុលប្រាសាទបាសែត ខេត្តបាត់ដំបង
- កិច្ចសហការជាមួយអង្គការ Waseda ជួសជុលប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ៖ បាននិងកំពុងបន្តការងារជួសជុលប្រាសាទ N1

នាយកដ្ឋានសារមន្ទីរ ៖

ក.សារមន្ទីរជាតិភ្នំពេញ៖

- បាន Back-up ទិន្នន័យនៅក្នុងប្រព័ន្ធ Database
- ជួសជុលរូបចម្លាក់បាន២០រូប
- បានទទួលវត្ថុសិល្បៈចំនួន១៨មុខគឺ “ព្រះពុទ្ធធធាតុមាត” ចំនួន០១ “ព្រះពុទ្ធសមាធិ” ចំនួន០១ “ព្រះករសទរូប” ចំនួន០១ “ព្រះករសទរូបភាទេហុស” ចំនួន០១ “ព្រះគប្បារកែវ” ចំនួន០១

ធ្វើអំពីថ្មភក់ “ព្រះនារាយណ៍ជំបូន” ចំនួន០១ “ហរ រុដរ” ចំនួន០១ “ព្រះនារាយណ៍ហាំប៊ែរ” ចំនួន០១ “ជ្រង” ចំនួន០២ ធ្វើអំពីស្ពាន់ និង “ថ្ម” ចំនួន០២ “ក្រឡា” ចំនួន០២ “កុនី” ចំនួន០២ “ហានត” ចំនួន០២ ធ្វើអំពីដីដុត ពីប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ

- នាយកដ្ឋានសម្របសម្រួល មានសហការជាមួយវិចិត្រសាលា (Java Arts) រៀបចំបង្ហាញសម្រាប់ពិព្រឹត្តិសាលាសហស្សវត្សរ៍ ក្រុមហ៊ុនសម្របសម្រួល “ជាប្រវត្តិសាស្ត្រនៃលទ្ធផលការងារ” រម្មីនីជាតិក្រុមហ៊ុនអេធិបតីភាពដ៏ខ្ពង់ខ្ពស់លើកិច្ចការងារសក្តានុពល រដ្ឋបាលស្រុកស្រែចម្រុះ និងវិចិត្រសាលា
- បានទទួលភ្ញៀវឲ្យចូលទស្សនាសារមន្ទីរជាតិភ្នំពេញសរុបចំនួន ១៥.២៤១នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន ៣.៥៤០នាក់ ទទួលបានចំណូលថវិកាចំនួន ១.២៣៩.០០០រៀល និង ភ្ញៀវអន្តរជាតិចំនួន១០.៧០១នាក់ ទទួលបានចំណូលថវិកាចំនួន ៣៦.៥៩២ដុល្លារ បង់ចូលថវិការដ្ឋ និង ភ្ញៀវចូលឥតបង់ថ្លៃចំនួន ១.២៤៦នាក់

ខ.សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទូលស្តែង៖

- ពិនិត្យនិងឆែកឆេត រឹមក្នុងចំនួន៧០០ក្បាល
- ចងក្រង និងសង្ខេបព័ត៌មានពីឯកសារ រចម្មណ៍សរសេរ រាជធានីភ្នំពេញ ចំនួន១៤៧ឯកសារ
- ស្តង់ដារសារចម្លើយសារភាពជនរងគ្រោះចំនួន២៦ឯកសារ
- ចុះបញ្ជីសារពើភណ្ឌក្នុងឃ្លាំងបានចំនួន៨០វត្ថុ
- បានបង្ហាញសារពើភណ្ឌបណ្តាញសរសេរ ព័ត៌មានលើបណ្តាញសង្គមដោយគ្មានថ្លៃ ព្យួររបស់អង្គការ DWACADEMIE នៃប្រទេសអាស៊ីយ៉ា
- បានទទួលភ្ញៀវជាតិ-អន្តរជាតិ ព្រះសង្ឃ សិស្ស និងស្រីចូលទស្សនាមានចំនួន៣៤.០៨២នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន២៤.៨៨៩នាក់

គ.មណ្ឌលវត្តភ្នំ៖

បានទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចូលទស្សនាមានចំនួន១៣.៩៣៨នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១២.៤៣៨នាក់។

ឃ.មណ្ឌលជើងឯក៖

បានទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចូលទស្សនាសរុបមានចំនួន២៣.១០៦នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន១៩.២០០នាក់។

នាយកដ្ឋានបុរាណវត្ថុ៖

- បានបន្តបញ្ជូនទិន្នន័យវត្ថុបុរាណនៅខេត្តព្រះវិហារ និងកំពង់ឆ្នាំងទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Database)
- បានចុះបញ្ជីវត្ថុបុរាណ (លោហៈ) នៅវត្តហ្លួង ខេត្តពោធិ៍សាត់បានចំនួន២១៣ដុំ មានដូចជា ៖ ឆ្នាំងខ្លាស់ កងដៃ ជើងពាន ផ្តិត ថាស ឃ្មោះ កន្ត្រៃ ថាសជញ្ជីង តុម្តកំបោរ ត្បាល់បុកម្លូ ដែកកេះ កណ្តឹង ចង្រ្កង់ ដំបែ ពពិល កន្ទួតប្រឡៅគោ ប្រាក់កាក់គ្រប់ប្រភេទទម្ងន់១,៦៥គីឡូក្រាម និងវត្ថុកំទេចលោហៈគ្រប់ប្រភេទទម្ងន់៥,៥គីឡូក្រាម
- បានបន្តរៀបចំគេហទំព័ររបស់នាយកដ្ឋានបុរាណវត្ថុ

- បានផ្តល់សេវាពិនិត្យវត្តសិល្បៈនាំចូល-នាំចេញបានចំនួនសរុប៣៧២រូប ទទួលបានថវិកាចំនួន ៤.០២៦.០០០រៀល បង់ចូលថវិការដ្ឋ

នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា

បានចុះធ្វើកំណាយបង្ការនៅតំបន់ផ្លូវជាតិលេខ៥ (ព្រែកក្តាម - ធ្លាម្លូម) ត្រង់ចំណុចទីប្រជុំជន ឧដុង្គ ដែលប៉ះពាល់ស្ថានីយបុរាណ និងផ្លូវបុរាណ។

ការងារបេតកវត្ថុរូបិកាមបង្កើនវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ

បានបន្តរៀបចំថែរក្សាការពារសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យមណ្ឌលវត្តភ្នំ បានល្អជាប្រចាំ។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល

- បានសហការជាមួយក្រុមការងារនាយកដ្ឋានបុរាណវត្ថុ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យស្ថានីយបុរាណវិទ្យានៅឃុំកំពង់ចំលង ឃុំសន្តង និងឃុំស៊ីធរ នៃស្រុកខ្សាច់កណ្តាល ដោយពិនិត្យឃើញថា ទូលព្រះធាតុ ក្នុងឃុំកំពង់ចំលង ដែលជាស្ថានីយបុរាណវិទ្យាកំពុងជួបបញ្ហា ដោយក្រុមហ៊ុនដឹកយកដីក្នុងផ្ទៃដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ
- បានសហការជាមួយក្រុមការងារនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានចុះធ្វើកំណាយស្ថានីយបុរាណវិទ្យាចំនួន៤កន្លែង ក្នុងឃុំវិហារលូង ដែលប៉ះពាល់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ៥
- បានចុះពិនិត្យទីទួលបុរាណនៅឃុំឈើទាល ស្រុកកៀនស្វាយជាប្រចាំ ក្រែងមានសកម្មភាពដឹកកាយទីទួលបុរាណ
- ទទួលប្រាក់ពីព្រះគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដែលបានឧបត្ថម្ភផ្ទៃក្នុងចំនួន១.២៥៧.៦០០រៀល សម្រាប់បំភ្លឺនៅព្រះសក្យមុនីចេតិយ និងឧបត្ថម្ភថវិកាដល់ឆ្នាំចំនួន២០០.០០០រៀល

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែប

- បានសហការជាមួយគណៈកម្មការវត្តបោសសម្អាត កាប់ផ្តារព្រៃផ្លូវចូលរូង និងបរិវេណរមណីយដ្ឋានភ្នំសៀរជាប្រចាំ
- បានចុះពិនិត្យស្ថានភាពទូលអង្គមួយកន្លែងស្ថិតនៅក្រុងកែប
- បានចុះស្រាវជ្រាវសម្បជ័យ និងវត្តសិល្បៈដើម្បីរៀបចំដាក់ឱ្យដំណើរការសារមន្ទីរខេត្ត

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង

បានបន្តចុះត្រួតពិនិត្យ និងស្រង់ស្ថិតិប្រាសាទ ទូលប្រាសាទ គ្រឹះប្រាសាទ ស្ថានីយបុរេប្រវត្តិ និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ

- បានធ្វើការប្រជុំ និងហាមឃាត់ដល់ព្រះសង្ឃនៅទូលវិហារ សង្កាត់ស្រយ៉ូរ អំពីសំណើសុំធ្វើសំណង់ថ្មីនៅលើទូលបុរាណ
- បានធ្វើការបោសសម្អាត និងកាប់ផ្តារល្បាស់នៅតាមប្រាសាទនានាចំនួន៧១.៧៤០ម៉ែត្រការ៉េ

- បានទទួលភ្ញៀវចូលទស្សនាសារមន្ទីរខេត្តចំនួន២៧នាក់ (អន្តរជាតិចំនួន៦នាក់) ប្រាសាទសំបូរ ព្រៃគុកចំនួន១.០៧០នាក់ (អន្តរជាតិចំនួន៣៩៥នាក់) រមណីយដ្ឋានភ្នំសន្ទុកចំនួន១.២៤០នាក់ (អន្តរជាតិចំនួន៣៦នាក់) និងវត្តប្រាសាទចំនួន២៧នាក់ (អន្តរជាតិចំនួន២១នាក់)
- កិច្ចសហការជាមួយអង្គការ WASEDA ៖
 - បានបន្តជួសជុលនៅប្រាសាទ N1 សម្រេចបាន៨០ភាគរយ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ៖

- បានចុះសិក្សាស្រាវជ្រាវ និងពិនិត្យមើលបឹងបុរាណនៅស្រុកសំរោងទង ដើម្បីចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ
- បានចុះពិនិត្យវត្តបុរាណនៅសារមន្ទីរនរេបុរី
- បានទទួលភ្ញៀវចូលទស្សនាសារមន្ទីរនរេបុរីសរុបចំនួន៥៨៧នាក់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត ៖

- បានសហការជាមួយគ្រប់ការិយាល័យវប្បធម៌ស្រុក-ក្រុងក្នុងការការពារ និងថែរក្សាបុរាណស្ថាន និងបុរាណវត្ថុដែលត្រូវបានរក្សាទុកដោយសហគមន៍មូលដ្ឋាន និងវត្តអារាម
- បានចុះទប់ស្កាត់ការលួចគាស់កាយទូលអង្គ “តាខឹម” នៅ ឃុំស្រែសំរោង និងសកម្មភាពសាងសង់សំណង់អាណាធិបតេយ្យលើភ្នំអង្គតាក្រោក ឃុំត្រពាំងរាំង ស្រុកជុំគីរី
- បានសហការចុះស្រាវជ្រាវស្ថានភាពអតីតឡកំបោរចាស់ (ឡ១០) សម័យអាណានិគមបារាំងនៅស្រុកដងទង
- បន្តត្រួតពិនិត្យ ចងក្រងឯកសារប្រវត្តិវត្តបុរាណក្នុងសារមន្ទីរ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង ៖

- ក្រុមឆ្នាំបានធ្វើការចុះល្បាត និងបោសសម្អាតស្ថានីយពាងបុរាណអូរកីចំនួន០១លើក
- បានបន្តអភិរក្ស និងជួសជុលកុលាលភាជន៍នៅក្នុងមន្ទីរ
- ទទួលភ្ញៀវទេសចរណ៍ចូលទស្សនាសារមន្ទីរខេត្តចំនួន២នាក់ និង ស្ថានីយពាងបុរាណអូរកីចំនួន៤២នាក់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ៖

- បានសហការជាមួយអាជ្ញាធរស្រុកសំរោង និងនាយកដ្ឋានបេតិកភណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសាកសួរព័ត៌មានពីប្រជាពលរដ្ឋចំនួន៥នាក់ ដែលមានព្រំដីតំបន់ការពារប្រាសាទភ្នំជីសូរ ដែលត្រូវបានពួកជនខិលខូចរាយបំផ្លាញចោលបង្គោលព្រំប្រាសាទអស់ចំនួន៦បង្គោល និងត្រូវបានសម្អាតកិច្ចកំពុងស្រាវជ្រាវ
- បានថែរក្សាវត្តបុរាណដែលមាននៅក្នុងសារមន្ទីរខេត្ត និងសារមន្ទីរស្រុកអង្គរបុរី
- បានទទួលភ្ញៀវចូលទស្សនាសារមន្ទីរខេត្តចំនួន៣២នាក់ (អន្តរជាតិចំនួន០២នាក់) និងសារមន្ទីរស្រុកអង្គរបុរីចំនួន១៩៤នាក់ (អន្តរជាតិចំនួន១២នាក់)

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ៖

- បានចុះស្រង់ស្ថិតិបេតិកភណ្ឌវប្បធម៌រូបិយដែលមាននៅក្នុងខេត្ត

- បានថែរក្សា និងត្រួសត្រាយព្រៃសម្អាតនៅប្រាសាទបន្ទាយឆ្មារ
- បានទទួលភ្ញៀវចូលទស្សនាសារមន្ទីរខេត្តសរុបចំនួន៦៨២នាក់ (ភ្ញៀវអន្តរជាតិ២២នាក់) ប្រាសាទបន្ទាយឆ្មារចំនួន១.៤៧៧នាក់ (ភ្ញៀវអន្តរជាតិ១២២នាក់)

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង ៖

- បានចុះទៅកំណត់ទូលបុរាណ “ទូលវត្តចាស់” នៅស្រុកមោងឫស្សី
- បានចុះត្រួតពិនិត្យការដ្ឋានទំនប់ទឹកសាលាតាអន ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់ស្ថានីយបុរាណ នៅស្រុកឯកភ្នំ
- បានចុះដោះស្រាយទំនាស់ដីទូលត្រីកោណ ក្នុងបរិវេណសាលាបឋមសិក្សាបរវេល ជាមួយក្រុមការងារសុរិយោដី អាជ្ញាធរដែនដី និងម្ចាស់ដី នៅស្រុកបរវេល
- បានត្រួតពិនិត្យវត្ថុសិល្បៈចំនួន០១ “ទ្រូអ៊ូ” ធ្វើពីឈើ នៅស្រុកឯកភ្នំ
- បានទទួលភ្ញៀវចូលទស្សនាសារមន្ទីរខេត្តសរុបចំនួន១៣១នាក់ (អន្តរជាតិចំនួន៣១នាក់)

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ៖

- បានចុះបញ្ជីវត្ថុបុរាណបានចំនួន២១៤មុខនៅវត្តហ្លួង
- បានចុះត្រួតពិនិត្យទូលបុរាណនៅស្រុកបាកាន

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង ៖

- បានចុះពិនិត្យវត្ថុបុរាណនៅស្រុកពារាំង
- បានសហការជាមួយនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ធ្វើកំណាយនៅទូលអំបែងនៅក្រុងព្រៃវែង
- បានទទួលភ្ញៀវចូលទស្សនាសារមន្ទីរខេត្តចំនួន៤២នាក់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ៖

បានត្រួសត្រាយព្រៃសម្អាតតាមប្រាសាទបុរាណចំនួន២៣.១២៥ម៉ែត្រការ៉េ។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ៖

- បានចុះត្រួតពិនិត្យកាប់ព្រៃឈើនៅតំបន់គ្រឹះប្រាសាទព្រះពុទ្ធ នៅស្រុករឿនសែ
- បានចុះធ្វើការវាស់វែង និងផ្ទៀងផ្ទាត់ដីប្រាសាទព្រះពុទ្ធដែលមានផលប៉ះពាល់ពីសំណាក់ក្រុមហ៊ុនម៉ាងយ៉ាង និងប្រជាពលរដ្ឋ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ៖

- បានចុះត្រួតពិនិត្យទូលបុរាណ ត្រពាំងបុរាណ និងទប់ស្កាត់ការដឹកគាស់កាយទូលបុរាណនៅស្រុកអង្គរជុំ ស្រុកពូក ក្រឡាញ់ និងក្រុងសៀមរាប
- ទទួលភ្ញៀវចូលទស្សនាសារមន្ទីរវត្តរាជបូពិចំនួន០៥នាក់ (ភ្ញៀវអន្តរជាតិចំនួន០៥នាក់) និងមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ចំនួន២៣០នាក់ (ភ្ញៀវអន្តរជាតិចំនួន២២៥នាក់)

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង ៖

- បានធ្វើការបោសសម្អាតនៅទូលប្រាសាទភ្នំធាតុ នៅក្រុងស្ទឹងត្រែង

- បានចុះបញ្ជីសារពើភណ្ឌនៅស្រុកសេសាន និងស្រុកថាឡាបរិវាត់បានរួចរាល់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង ៖

- បានចុះត្រួតពិនិត្យទូលបុរាណ និងប្រាសាទបុរាណចំនួន០៥លើក
- បានចុះសហការជាមួយអាជ្ញាធរដែនដីធ្វើប្លង់ទូលបុរាណចំនួន០២ប្លង់
- បានផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌចំនួន០២លើក
- បានចុះពិនិត្យវត្ថុបុរាណតាមទីសាធារណៈ និងវត្តអារាមចំនួន០៥លើក

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ៖

បានចុះស្រង់ស្ថិតិស្ថានីយបុរាណ និងចុះហត្ថលេខាពីភូមិ-ឃុំ នៅស្រុកបន្ទាយអំពិល។

១.២.៣. អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ៖

នាយកដ្ឋានអភិវឌ្ឍវប្បធម៌ ៖

- បានបន្តទំនាក់ទំនងជាមួយក្រសួងមហាផ្ទៃ ដើម្បីស្នើសុំស្ថិតិអង្គការ សមាគមក្រៅរដ្ឋាភិបាល ប្រចាំឆ្នាំ២០១៤-២០១៦
- បានរៀបចំចងក្រងនូវអត្ថបទវប្បធម៌ស្តីពី “ពិធីខួបកំណើតខ្មែរ” និងកំពុងកែសម្រួលពាក្យពេចន៍ ខ្លឹមសារដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងកែសម្រួល
- បានកំពុងពិនិត្យ និងកែសម្រួលពាក្យពេចន៍ ខ្លឹមសារល្បែងប្រជាប្រិយខ្មែរ ដើម្បីដាក់ជូនថ្នាក់ ដឹកនាំពិនិត្យ និងកែសម្រួល
- បានបន្តអភិវឌ្ឍសារមន្ទីរខ្មែរ និងសាលាពិព័រណ៍ជាតិពន្ធុកាន់តែប្រសើរឡើង ដើម្បីទទួល ភ្ញៀវចូលទស្សនា និងសិក្សាស្រាវជ្រាវ

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ៖

- ថតវីដេអូឯកសារពីសកម្មភាពថ្នាក់ដឹកនាំ និងការងារអង្គភាពចំណុះក្រសួង បាន១០ចំណងជើង
- បានកំពុងតម្លើងវីដេអូនាទីវប្បធម៌ និងតម្លើងល្ខោនខោលរឿង “តថលយ័ន្ត”
- បានដាក់បញ្ចូលសារអប់រំប្រឆាំងគ្រឿងញៀន និងប្រឆាំងអំពើពុករលួយទៅក្នុងផលិតផល ចម្រៀងកាយវិការ ខាវ៉ាអូខេបានចំនួន៣២.៩៤០ថាស
- បានផ្តល់អាជ្ញាប័ណ្ណថ្មីធ្វើអាជីវកម្មភាពយន្ត-វីដេអូបាន៣ច្បាប់ និងអនុញ្ញាតច្បាប់បន្តបាន១ច្បាប់
- បានចុះបញ្ជីសុំផលិតវីដេអូរឿងខ្មែរ(០១ដុំចប់)បាន២ចំណងជើង
- បានអនុញ្ញាតច្បាប់ថតវីដេអូរឿងខ្មែរ (០១ដុំចប់)បាន១ចំណងជើង
- បានផ្តល់ទិដ្ឋាការឲ្យធ្វើអាជីវកម្មដល់វីដេអូខាវ៉ាអូខេខ្មែរបាន២លេខ វីដេអូខ្មែរ(០១ដុំចប់)បាន៣ ចំណងជើង
- បានផ្តល់ទិដ្ឋាការឲ្យធ្វើអាជីវកម្មដល់វីដេអូរឿងបរទេស (រាយ) បាន២០ ចំណងជើង វីដេអូរឿង ភាគបរទេសបាន២ចំណងជើង និងចុះបញ្ជីកាសែតនាំចូលពីបរទេសបាន២៧ចំណងជើង
- បានទទួលចំណូលពីការផ្តល់សេវាកម្មភាពយន្ត-វីដេអូ សរុបចំនួន៩.៣៥៨.០០០រៀល បង់ចូល ថវិការដ្ឋ

នាយកដ្ឋានសិល្បៈទស្សនីយភាព៖

- បានប្រគំតន្ត្រី និងសម្តែងសិល្បៈទាំងមហាជន និងអាជីព សរុបចំនួន២២០លើក ក្នុងនោះ នាយកដ្ឋានសិល្បៈសម្តែងក្នុងស្រុកបាន៨លើក និងនៅក្រៅប្រទេសបាន២លើក
- ក្រុមសិល្បៈបន្តហាត់សម និងតម្លើងស្នាដៃសិល្បៈសម្រាប់សម្តែងក្នុងស្រុក និងក្រៅប្រទេស

នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម៖

- បានផ្សព្វផ្សាយស្នាដៃចម្លាក់ពុម្ពស៊ីម៉ង់ត៍ភាគបញ្ចប់របស់សិប្បករក្នុងខេត្តសៀមរាបតាមរយៈ Facebook របស់នាយកដ្ឋាន
- បានរៀបចំក្បាច់រចនាសញ្ញាសម្គាល់របស់បេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែងចម្រៀងសកល ឆ្នាំ២០១៦
- បានសាកល្បងបង្កើតស្នាដៃគំនូរថ្មីចំនួន០១ផ្ទាំង ទំហំ០,៤៤ស.ម គុណ០,៣១ស.ម ស្តីពីគំនិត ចម្រុះរបស់សិប្បករនៅក្នុងនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ដើម្បីទុកជាស្នាដៃ សម្រាប់ជំនាន់ក្រោយ
- បានពិនិត្យឡើងវិញនូវគំនូរព្រាងចម្លាក់ឈើចំនួន១៥ ដើម្បីផលិតស្នាដៃចម្លាក់ឈើទុកជាស្នាដៃ គម្រូ

នាយកដ្ឋានសៀវភៅ និងការអាន ៖

កំពុងបន្តនិពន្ធអត្ថបទទស្សនាវដ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

***បណ្ណាល័យជាតិ៖**

- បានទទួលភ្ញៀវជាតិ-អន្តរជាតិចូលអានមានចំនួន៦២៨នាក់
- បានទទួលសៀវភៅពីស្ថាប័ននានា និងអង្គការក្រៅរដ្ឋាភិបាល (សៀវភៅគ្រប់ភាសា) ចំនួន ១០២ក្បាល
- អ្នកសិក្សាស្រាវជ្រាវបានខ្ចីសៀវភៅយកទៅអានមានចំនួន៨៤ក្បាល
- បានទទួលទិន្ននុប្បវត្តិបាន១៧០ច្បាប់ ទស្សនាវដ្តីផ្សេងៗនិងព្រឹត្តិប័ត្របរទេសចំនួន២៦៤ក្បាល
- បានចែកលេខ ISBN ដល់អ្នកបោះពុម្ពចំនួន៣២លេខ
- បានដាក់ក្របសៀវភៅចាស់បាន៩៦ក្បាល បិទកូដ និងដាក់កូដសៀវភៅបាន១៤៩ក្បាល ស្តេន សៀវភៅបាន៦០ក្បាល និងតម្កល់សៀវភៅ និងទស្សនាវដ្តីបាន៦៣ចំណងជើង
- បញ្ចូលកាតាឡុកទស្សនាវដ្តីបាន៣៨ក្បាល
- ធ្វើកាតាឡុកសៀវភៅគ្រប់ប្រភេទ និងទស្សនាវដ្តីជាភាសាខ្មែរ-បរទេសបាន៤១៩ក្បាល

ការងារយេកកណ្តាអរូបិយភាពមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ៖

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ៖

- បានរៀបចំមហាស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសកល លើកទី៤ ឆ្នាំ២០១៦ ថ្នាក់ រាជធានីភ្នំពេញ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ

- បានត្រួតពិនិត្យកន្លែងលក់កាហ្វេបញ្ជាក់វិធីអូបាន១៧ទីតាំង អាជីវកម្មអ៊ិនធើណែតបាន៩ទីតាំង ម៉ាស៊ីន-កោសជប់បាន៤ទីតាំង សម្លាងការបាន២ទីតាំង ទីតាំងជួល -លក់ថាសបាន១៣ទីតាំង រោងភាពយន្តបាន២ទីតាំង
- បានចុះបិទអាជីវកម្មអ៊ិនធើណែតចំនួន២ទីតាំងក្នុងខណ្ឌមានជ័យ
- បានសហការជាមួយក្រុមការងារខណ្ឌទួលគោក ខណ្ឌដូនពេញ និងខណ្ឌចំការមន ផ្អាកអាជីវកម្ម រោងភាពយន្តបរទេសចំនួន៣ទីតាំង ដែលធ្វើអាជីវកម្មដោយគ្មានលិខិតអនុញ្ញាត
- បានចុះជម្រុញអាជីវករឲ្យមកធ្វើច្បាប់ពាក់ព័ន្ធវិស័យវប្បធម៌នៅការិយាល័យប្រកចេញចូលតែមួយ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ៖

- បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងក្រុមសិល្បៈវិទ្យាស្ថានសុភីលីន (ព្រែកហូរ) រៀបចំការសម្តែងល្ខោនក្បាច់បុរាណរឿង “រាមកេរ្តិ៍” ជូនសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ គរុសិស្ស និងសិស្សានុសិស្ស រយៈពេល៣ថ្ងៃ នៅក្រុងតាខ្មៅ
- បានអនុញ្ញាតឲ្យអាជីវករបញ្ជាក់ភាពយន្តខ្នាតធំក្នុងពិធីបុណ្យផ្សេងៗចំនួន៩លើកនៅស្រុកកោះធំ
- ការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកកៀនស្វាយ បានផ្តល់ច្បាប់សេវាកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈចំនួន៤ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែប ៖

- បានរៀបចំមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសាកល លើកទី៤ ឆ្នាំ២០១៦ ថ្នាក់ខេត្ត
- បានចុះណែនាំ និងស្រង់ទិន្នន័យអាជីវកម្មជួល-លក់ថាសចំនួន៤កន្លែងនៅស្រុកដំណាក់ចង្កើរ
- បានចុះពិនិត្យ និងណែនាំដល់ម្ចាស់សិប្បកម្មចម្លាក់ពុម្ពស៊ីម៉ង់ត៍ ឲ្យគោរពតាមក្បួនខ្នាត និងរចនាបថខ្មែរឲ្យបានត្រឹមត្រូវនៅក្រុងកែប
- បានចុះផ្សព្វផ្សាយ និងណែនាំដល់អាជីវករពាក់ព័ន្ធវិស័យអភិវឌ្ឍវប្បធម៌ ឲ្យមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ នៅក្រុងកែប

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ៖

បានបន្តចុះត្រួតពិនិត្យ និងស្រង់ស្ថិតិសិល្បៈទស្សនីយភាព សិល្បៈសូនរូប សិល្បៈភាពយន្ត និងអភិវឌ្ឍវប្បធម៌។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ៖

- បានបង្ហាត់សិល្បៈដល់សិស្សថ្នាលរៀងរាល់ថ្ងៃអាទិត្យ
- បានចុះពិនិត្យអាជីវកម្មជួល-លក់ឌីស និងបញ្ចូលបទភ្លេង នៅក្រុងស្ទឹងសែន
- បានចុះស្រង់ស្ថិតិពាក់ព័ន្ធវិស័យសិល្បៈសូនរូប និងសិប្បកម្មតាមបណ្តាស្រុកបានចំនួន៤០កន្លែង
- បានផ្សព្វផ្សាយអនុក្រឹត្យលេខ៦៨ អនក្រ ប្រកាសអន្តរក្រសួងលេខ៣៨៥៦ ប្រក ប្រកាសរួមលេខ៩៨៧ សហវ ប្រក ដល់អាជីវករ និងពង្រឹងច្បាប់ដល់អាជីវករកាត់សក់ សម្លាងការ ថតរូប គ្រឿងបំពងសម្លេង ផ្ទាំងផ្សាយពាណិជ្ជកម្ម នៅស្រុកកំពង់ស្វាយ
- បានស្រង់ទិន្នន័យបឋមនៃមរតកវប្បធម៌អរូបីសរុបចំនួន២៧ទម្រង់នៅស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ ស្រុកសណ្តាន់ និងស្រុកបារាយណ៍

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ៖

- បានរៀបចំការប្រឡងចម្រៀងប្រពៃណី សម័យ និងស្នូតកំណាព្យ ថ្នាក់ខេត្ត ឆ្នាំ២០១៦
- បានបញ្ជូនគ្រូជំនាញផ្នែករបាំទៅបណ្តុះបណ្តាលសិស្សនៅមណ្ឌលកុមារកំព្រាច្បារមន មណ្ឌលភូមិអុណារៈខេត្តព្រះសីហនុ មណ្ឌលអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា និងសិស្សវិទ្យាល័យសុខាផល្លី និងផ្នែកភ្លេងប្រពៃណីចំនួន៧នាក់ នៅស្រុកថ្ពង
- បានចុះពង្រឹង និងកែតម្រូវក្បួនខ្នាតចម្លាក់ពុម្ពស៊ីម៉ង់ត៍ និងសិប្បកម្មអំពីដីដុតនៅស្រុកគងពិសី
- បានចុះជម្រុញដល់អាជីវករពាក់ព័ន្ធវិស័យវប្បធម៌ ឲ្យមកសុំច្បាប់នៅការិយាល័យច្រកចេញចូលតែមួយ
- ការិយាល័យច្រកចេញចូលតែមួយក្រុងច្បារមន បានអនុញ្ញាតច្បាប់ប្រកបអាជីវកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈចំនួន៣ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត ៖

- បានអនុវត្តកម្មវិធីវិក្រឹត្យការបច្ចេកទេសភ្លេងពិណពាទ្យ និងរបាំឆៃយ៉ាប្រចាំសប្តាហ៍
- បានសហការជាមួយគ្រប់ការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុក-ក្រុង ចុះត្រួតពិនិត្យទិដ្ឋាការលើថាសគ្រប់ប្រភេទ
- បានចុះត្រួតពិនិត្យអាជីវកម្មសូនរូប និងសិប្បកម្ម នៅស្រុកឈូក
- បានចុះត្រួតពិនិត្យ និងណែនាំការដាក់តាំងស្លាកយីហោនៅក្រុងកំពត

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង ៖

- បានចុះត្រួតពិនិត្យទីតាំងជាងចម្លាក់ឈើបានចំនួន២កន្លែង និងណែនាំដល់អាជីវករឲ្យមកធ្វើច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ
- បានចុះត្រួតពិនិត្យ និងណែនាំដល់អាជីវករលើកស្លាកសញ្ញាថ្មីឲ្យមកធ្វើច្បាប់អនុញ្ញាតចំនួន០១លើក និងស្លាកសញ្ញាចាស់ដែលត្រូវផុតកំណត់ចំនួន០៤កន្លែង
- ការិយាល័យច្រកចេញចូលតែមួយ បានចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈបាន៥ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ៖

- បានចុះស្រង់ទិន្នន័យសិល្បៈទស្សនីយភាពនៅស្រុកបាទី និងស្រុកទ្រាំង
- បានចុះពិនិត្យកន្លែងជួល-លក់ថាស នៅផ្សារអង្គរកា ស្រុកត្រាំកក់ រកឃើញថាសថតចម្លងខុសច្បាប់ និងគ្មានបិទទិដ្ឋាការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន១ .៣៨០បន្ទះ និងបានណែនាំដល់អាជីវករត្រូវជួល-លក់ ឬបញ្ចាំឯវីដេអូត្រូវមានបិទទិដ្ឋាការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានផ្សព្វផ្សាយដល់អាជីវករផលិត-លក់ចម្លាក់ពុម្ពស៊ីម៉ង់ត៍ និងជាងគំនូរ ឲ្យមកសុំច្បាប់អនុញ្ញាតពីមន្ទីរវប្បធម៌ខេត្ត នៅស្រុកបាទី
- បានចុះផ្សព្វផ្សាយអប់រំសីលធម៌សង្គម នៅអនុវិទ្យាល័យ ឈើនាងផ្អែម នៅស្រុកទ្រាំង

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ៖

- បានរៀបចំមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសាកល លើកទី៤ ឆ្នាំ២០១៦ ថ្នាក់ខេត្ត

- បានចុះស្រង់ព័ត៌មានសិល្បករ សិប្បករទម្រង់ ICH-IN-OI នៅស្រុកម៉ាឡៃ
- បានចុះត្រួតពិនិត្យការបិទតែមក្លែងបន្លំលើផលិតផលស្នាដៃភាពយន្ត និងវីដេអូ
- បានចុះស្រង់ស្ថិតិសិល្បៈសូន្យ និងសិប្បកម្មនៅក្រុងសិរីសោភ័ណ
- បានចុះត្រួតពិនិត្យវត្ថុសិល្បៈចម្លាក់ថ្ម និងឈើចំនួន២រូប ដែលនាំចេញទៅរាជធានីភ្នំពេញ និងខេត្តសៀមរាប

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង ៖

- បានរៀបចំមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសាកល លើកទី៤ ឆ្នាំ២០១៦ ថ្នាក់ខេត្ត
- បានចុះពិនិត្យការចាក់បញ្ចាំងវីដេអូតាមហាងកាហ្វេ និងចុះផ្សព្វផ្សាយដល់អាជីវករឲ្យមកធ្វើច្បាប់អាជីវកម្មបន្ត
- បានបន្តចុះពិនិត្យនៅតាមកន្លែងសិប្បកម្មចម្លាក់ និងបន្តធ្វើច្បាប់អាជីវកម្ម
- បណ្តាលយខេត្ត បានបើកទ្វារជូនសាធារណជនចូលអានសៀវភៅរៀងរាល់ថ្ងៃ លើកលែងថ្ងៃឈប់សម្រាក
- បានចុះស្រង់ទិន្នន័យស្លាកយីហោនៅក្នុងតំបន់អភិរក្សខេត្តបាត់ដំបង
- បានចុះជម្រុញអាជីវករឲ្យមកធ្វើច្បាប់អាជីវកម្មលើវិស័យវប្បធម៌បន្តនៅច្រកចេញចូលតែមួយស្រុកបរវេល
- ការិយាល័យច្រកចេញចូលតែមួយក្រុងបាត់ដំបង បានចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈបាន៨ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន ៖

- បានបន្តហ្វឹកហាត់ក្បាច់បាតរាំរៀងរាល់សប្តាហ៍
- បានចុះត្រួតពិនិត្យកន្លែងជួល-លក់ថាស នៅក្រុងប៉ៃលិន
- បានចុះស្រង់ស្ថិតិ និងធ្វើច្បាប់អនុញ្ញាតប្រកបអាជីវកម្មផ្នែកសម្លាងការចំនួន០១កន្លែង និងថតរូប០១កន្លែង នៅស្រុកសាលាក្រៅ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ៖

- បានចុះកែសម្រួលក្រុមសិល្បៈកិច្ចសន្យានៅវត្តបាកានរៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍
- បានចុះពិនិត្យអាជីវកម្មជួល-លក់ថាសដែលគ្មានទិដ្ឋាការនៅស្រុកបាកាន
- ការិយាល័យច្រកចេញចូលតែមួយក្រុងពោធិ៍សាត់ បានចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈបាន០១ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង ៖

- បានរៀបចំបើកមហោស្រពប្រឡងចម្រៀងខ្មែរជាសាកល ឆ្នាំ២០១៦ នៅថ្នាក់ខេត្ត
- បានចុះពិនិត្យអាជីវកម្មជួល-លក់ថាសចំនួន០២កន្លែង និងណែនាំដល់អាជីវករជួល -លក់ថាសត្រូវមានទិដ្ឋាការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅស្រុកស៊ីធរកណ្តាល និងស្រុកមេសាង
- បានចុះស្រង់ស្ថិតិសិប្បកម្មគ្រប់ប្រភេទប្រចាំឆ្នាំ២០១៦

- បានរៀបចំតាំងវត្តសិប្បកម្មគ្រប់ប្រភេទចំនួន៥៦មុខ សម្រាប់បង្ហាញភ្ញៀវឲ្យស្គាល់ពីរបស់របរប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋសម័យមុន និងបច្ចុប្បន្ន
- បានចុះពិនិត្យការដាក់តាំងស្លាកយីហោគ្រប់ប្រភេទនៅស្រុកស៊ីធរកណ្តាល

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ៖

- បានចុះស្រង់ស្ថិតិស្លាកយីហោនៅស្រុកជ័យសែន
- ការិយាល័យច្រកចេញចូលតែមួយក្រុងព្រះវិហារ បានចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈបាន០៥ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ៖

- បានផ្សព្វផ្សាយអំពីច្បាប់អាជីវកម្មលើសេវាកម្មតម្រូវសម័យ-ប្រពៃណីបានចំនួន១៧ក្រុម នៅក្រុងព្រះសីហនុ
- បានចុះស្រង់ស្ថិតិអាជីវកម្ម សេវាកម្មលើវិស័យសិល្បៈភាពយន្ត និងវីដេអូបានចំនួន២៦កន្លែងនៅក្រុងព្រះសីហនុ
- បានចុះសិក្សាស្រាវជ្រាវ ចងក្រងពីវិធីតម្លើងខ្លែងឯករបស់សហគមន៍ជនជាតិភាគតិច នៅស្រុកព្រៃនប់ ដើម្បីអភិរក្ស និងទុកជាស្នាដៃ
- ការិយាល័យច្រកចេញចូលតែមួយក្រុងព្រះវិហារ បានចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈបាន១១ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគីរី ៖

- បានរៀបចំមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសាកល ថ្នាក់ខេត្ត លើកទី៤ ឆ្នាំ២០១៦
- បានចុះត្រួតពិនិត្យកន្លែងជួល-លក់ថាសចំនួន១កន្លែង ដោយដកហូតបានថាសគ្មានទិដ្ឋាការចំនួន៦០០បន្ទះ នៅក្រុងសែនមនោរម្យ
- បានផ្សព្វផ្សាយពីទម្រង់ក្បាច់ចម្លាក់ រចនាបថខ្មែរដល់ម្ចាស់សិប្បកម្ម និងជាងចម្លាក់ឈើនៅក្រុងសែនមនោរម្យ
- បានចុះពិនិត្យការដាក់តាំងលក់គ្រឿងលម្អ និងសម្ភារៈចម្លាក់អំពីឈើ នៅក្រុងសែនមនោរម្យ
- បានសរសេរឯកសារព្រាងស្តីពីវិជ្ជាធ្វើមេដំបែបុរាណរបស់ជនជាតិភាគតិចព្នង
- ការិយាល័យច្រកចេញចូលតែមួយក្រុងសៀមរាប បានផ្តល់ច្បាប់សេវាកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈចំនួន៣ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ៖

- បានរៀបចំប្រឡងចម្រៀងសម័យ និងបុរាណដើម្បីជ្រើសរើសបេក្ខជន បេក្ខនារី ទៅប្រឡងនៅរាជធានីភ្នំពេញ
- បានបង្ហាត់រាំជូនពលរដ្ឋសិស្សរៀងរាល់សប្តាហ៍
- បានចុះត្រួតពិនិត្យកន្លែងចាក់បញ្ចាំងទូរទស្សន៍ខ្សែកាប និងការចាក់បញ្ចាំងតាមហាងកាហ្វេ
- បានចុះស្រង់ទិន្នន័យបឋមនៃមរតកវប្បធម៌អរូបីនៅទូទាំងខេត្ត
- បានចុះសិក្សាស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ជនជាតិភាគតិចដើម្បីរៀបចំទុកជាឯកសារ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ៖

- បានផ្តល់លិខិតអនុញ្ញាតនាំចេញវត្ថុសិល្បៈទៅក្រៅប្រទេសចំនួន៦រូប
- បានចុះណែនាំ និងត្រួតពិនិត្យបទល្មើសភាពយន្ត-វីដេអូដល់អាជីវករ (ការផលិត ការចាក់បញ្ចាំង ការជួល-លក់ថាសអាសអាភាស និងគ្មានទិដ្ឋាការ) ឱ្យចូលរួមអនុវត្តតាមលិខិតបទដ្ឋានច្បាប់ បានចំនួន៩កន្លែង នៅក្រុងសៀមរាប ស្រុកស្វាយលើ និងស្រុកប្រាសាទបាគង
- បានចុះត្រួតពិនិត្យទីតាំងដែលអាជីវករសុំលើកស្លាកយីហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម និងសម្ពាង ការ និងបានឲ្យមកសុំច្បាប់អនុញ្ញាតពីសាលាក្រុងសៀមរាប
- បានចុះស្រាវជ្រាវ និងស្រង់ទិន្នន័យបឋមនៃមរតកវប្បធម៌អរូបីនៅស្រុកបន្ទាយស្រី ស្រុកសូទ្រ និតម ស្រុកអង្គរជុំ ស្រុកជីក្រែង និងស្រុកពួក
- ការិយាល័យច្រកចេញចូលតែមួយក្រុងសៀមរាប បានផ្តល់ច្បាប់សេវាកម្មលើវិស័យវប្បធម៌ និង វិចិត្រសិល្បៈចំនួន៩ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង ៖

- បានចុះណែនាំអាជីវករជួល-លក់ថាស និងបានឲ្យយកថាសដែលមានទិដ្ឋាការមកចុះបញ្ជីបាន ចំនួន៥កន្លែង នៅក្រុងស្ទឹងត្រែង
- បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ៦៣ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងត្រួតពិនិត្យវិស័យ ភាពយន្ត-វីដេអូនៅតាមហាងខាត់មូខេចំនួន៦កន្លែង នៅក្រុងស្ទឹងត្រែង

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង ៖

- បានចុះត្រួតពិនិត្យអាជីវកម្មជួល-លក់ថាសចំនួន០៣លើក
- បានចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យភាពយន្ត-វីដេអូចំនួន០២លើក
- បានចុះត្រួតពិនិត្យ និងឲ្យម្ចាស់សិប្បកម្មមកធ្វើច្បាប់ប្រកបអាជីវកម្មបានចំនួន០៣កន្លែង
- បានចុះត្រួតពិនិត្យអាជីវកម្មចម្លាក់ពុម្ពស៊ីម៉ង់ត៍ចំនួន០៤លើក
- បានចុះត្រួតពិនិត្យការដាក់តាំងស្លាកយីហោ និងផ្ទាំងផ្សាយពាណិជ្ជកម្មចំនួន០២លើក
- បានចុះស្រាវជ្រាវប្រវត្តិផ្សេងៗពាក់ព័ន្ធវិស័យវប្បធម៌ចំនួន០២លើក
- ការិយាល័យច្រកចេញចូលតែមួយ បានផ្តល់ច្បាប់សេវាកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន៧ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ៖

- បានចុះបណ្តុះបណ្តាលក្មេងៗបន្តទៀតសម្រាប់ត្រៀមសម្តែងក្នុងកម្មវិធីផ្សេងៗ
- បានចុះពិនិត្យអាជីវកម្មវិស័យភាពយន្ត និងវីដេអូនៅស្រុកត្រពាំងប្រាសាទ
- បានចុះស្រាវជ្រាវអំពីប្រវត្តិឡើងអ្នកតានៅស្រុកបន្ទាយអំពិល។

១.២.៤. សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

- បានបន្តអនុវត្តកម្មវិធីសិក្សាឆ្នាំសិក្សា២០១៥-២០១៦
- បានបើកការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកនាដសាស្ត្រ
- និស្សិតដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ចុះកម្មសិក្សានៅប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ

- មន្ត្រីនៃមហាវិទ្យាល័យសិល្បៈនាដសាស្ត្រចំនួន២រូប ទៅចូលរួមមហោស្រព Ubumuntu Festival នៅប្រទេសកូរ៉េ
- សាស្ត្រាចារ្យមហាវិទ្យាល័យត្រួតត្រី ទៅចូលរួមក្នុងកម្មវិធីវគ្គបំប៉នរយៈពេល៥ខែ នៅសាកលវិទ្យាល័យសិល្បៈជាតិកូរ៉េ នៃសាធារណរដ្ឋកូរ៉េ។

១.២.៥. សាលាមធ្យមវិចិត្រសិល្បៈ

បានបើកដំណើរការប្រឡងយកសញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ នៃសាលាមធ្យមវិចិត្រសិល្បៈ។

លទ្ធផលសកម្មភាពការងារវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងខែកក្កដា ឆ្នាំ២០១៦នេះ ជារួមឃើញថា មានដំណើរការល្អ ដោយសារស្មារតីមោះមុត ពុះពារ និងការតាំងចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ ព្រមជាមួយការចូលរួមចំណែកយ៉ាងសកម្មរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ការខិតខំប្រឹងប្រែងនេះនឹងនាំឲ្យឈានទៅសម្រេចបាននូវផែនការសកម្មភាពការងារវប្បធម៌ និងវិចិត្រសិល្បៈប្រចាំឆ្នាំ២០១៦ ហើយដែលនឹងនាំឲ្យសម្រេចបានតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៤-២០១៨ ក្នុងវិស័យវប្បធម៌ជាចុងក្រោយបង្អស់។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម **ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**មេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់។

សូម **ឯកឧត្តមបណ្ឌិតសភាចារ្យ** មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ។

រដ្ឋមន្ត្រី

ចម្លងជូន ៖

- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- គណៈកម្មការអប់រំ ធម្មការ វប្បធម៌ ទេសចរណ៍ ព្រឹទ្ធសភា
- គណៈកម្មការទី ៧ រដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី (នាយកដ្ឋានសរុប)
- ក្រសួងផែនការ (វិទ្យាស្ថានជាតិស្ថិតិ និងអគ្គនាយកដ្ឋានផែនការ)
- ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ទីស្តីការគណៈរដ្ឋមន្ត្រី)
- ឯកសារ-កាលប្បវត្តិ